

だい
第 5 課

とてもにぎやかで便利です べんり

? あなたの住んでいる町は、どんなところですか?
តើទីក្រុងដែលអ្នករស់នៅជាទីកន្លែងបែបណា?



1. この町はどうですか? まち

cando+
14


住んでいる町の感想を簡単に話すことができる。

អាចនិយាយពីចំណាប់អារម្មណ៍ចំពោះទីក្រុងដែលអ្នកកំពុងរស់នៅ។


1 ことばの準備 じゆんび
សិក្សាពាក្យ

【どんな町?】 まち

a. 便利(な) べんり



b. 不便(な) ふべん



c. にぎやか(な)



d. 静か(な) しず




e. 緑が多い みどり おお



f. 緑が少ない みどり すく



g. 人がやさしい/親切(な) ひと しんせつ




h. 人が冷たい ひと つめ



i. 田舎 いなか



j. 都会 とかい



k. 景色がきれい(な) けしき



第 5 課 とてもにぎやかで便利です

(1) 絵を見ながら聞きましょう。🔊 05-01

ចូរស្តាប់បណ្តើរមើលរូបភាពបណ្តើរ។

(2) 聞いて言いましょう。🔊 05-01

ចូរស្តាប់ហើយថាតាម។

(3) 聞いて、a-k から選いましょう。🔊 05-02

ចូរស្តាប់ហើយជ្រើសរើសពី a ដល់ k។

2 会話を聞きましょう。

ចូរស្តាប់ការសន្ទនា។

▶ 今住んでいる町について、4 人の人が話しています。

មនុស្ស៤នាក់កំពុងនិយាយពីទីក្រុងដែលខ្លួនកំពុងរស់នៅ។

(1) この町はどうだと言っていますか。1 の a-k から選いましょう。

តើទីក្រុងដែលគេនិយាយជាទីក្រុងបែបណា? ចូរជ្រើសរើសពី a ដល់ k នៅក្នុង 9 ។

① 🔊 05-03	② 🔊 05-04	③ 🔊 05-05	④ 🔊 05-06
、	、	、	、

(2) ことばを確認して、もういちど聞きましょう。🔊 05-03 ~ 🔊 05-06

មើលពាក្យហើយស្តាប់ការសន្ទនាម្តងទៀត។

確かに ការពិតណាស់ | 住みやすい ងាយស្រួលរស់នៅ | 店 ហាង



かたち ちゅうもく
形に注目

(1) 音声おんせいを聞いて、き_____にことばかを書きましょう。🔊 05-07
ស្តាប់សំឡេងចំពោះ៖ៗ

とてもにぎやか_____、便利べんりです。


人ひとも店みせも多おお_____、にぎやかですね。

緑みどりが多おお_____、静しずか_____いいですね。

📌 けいようし 形容詞をつなげるとき、どんな形かたちを使つかっていましたか。➡ 文法ノート ①
ពេលភ្ជាប់ជាមួយគុណនាម តើគេប្រើទម្រង់អ្វី?

(2) 形かたちに注目ちゅうもくして、会かい話わをもういちど聞ききましょう。🔊 05-03 ~ 🔊 05-06
ពិនិត្យមើលទម្រង់ស្តាប់ការសន្ទនាម្តងទៀត។

3 自分の住んでいる町について話しましょう。
 ចូរនិយាយពីទីក្រុងដែលអ្នករស់នៅ។



- (1) 会話を聞きましょう。🔊 05-08 🔊 05-09
 ចូរស្តាប់ការសន្ទនា។
- (2) シャドーイングしましょう。🔊 05-08 🔊 05-09
 ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។
- (3) **1** のことばを使って、練習しましょう。
 អនុវត្តដោយប្រើពាក្យនៅក្នុង១។
- (4) 自分の住んでいる町について、自由に話しましょう。
 ចូររៀបរាប់ពីទីក្រុងដែលអ្នកកំពុងរស់នៅ។



2. 場所は不便だけどきれいですよ

Can-do 15

町のおすすめの場所について質問して、その答えを理解することができる。

អាចសួរយល់ពីចម្លើយអំពីទីកន្លែងក្នុងក្រុងដែលចង់ឱ្យគេណែនាំឱ្យ។

1 会話を聞きましょう。

ចូរស្តាប់ការសន្ទនា។

▶ 町のおすすめの場所について、4 人の人が職場の人に質問しています。

មនុស្ស៤នាក់កំពុងសុំអ្នករួមការងារឱ្យណែនាំកន្លែងណាមួយក្នុងក្រុង។


(1) おすすめの場所は、どこですか。a-d から選びましょう。

តើកន្លែងដែលអ្នកចង់ណែនាំនៅណា? ចូរជ្រើសរើសពី a ដល់ d។


a.




b.



c.



d.



	① 05-10	② 05-11	③ 05-12	④ 05-13
どこ?				

(2) もういちど聞きましょう。どんなところですか。ア-クから選びましょう。

ចូរស្តាប់ម្តងទៀត។ តើកន្លែងនោះជាកន្លែងបែបណា? ចូរជ្រើសរើសពី A ដល់ K។

ア. やすい	イ. おもしろい	ウ. きれい(な)	エ. 広い
オ. 不便(な)	カ. 遠い	キ. 古い	ク. 人が多い

	① 05-10	② 05-11	③ 05-12	④ 05-13
どんなところ?	,	,	,	,

(3) ことばを確認して、もういちど聞きましょう。 05-10 ~ 05-13

មើលពាក្យហើយស្តាប់ម្តងទៀត។

どこか កន្លែងណាមួយ | ところ ទីកន្លែង | スポーツセンター មជ្ឈមណ្ឌលកីឡា | 建物 អគារ

ショッピングモール ផ្សារទំនើប | 行ってみる ទៅសាកមើល | 場所 ទីកន្លែង | ぜび កុំខាន

おすすめ ណែនាំ | 知っている(知る) ដឹង/ស្គាល់ | 休憩所 កន្លែងសម្រាក


**かたち ちゅうもく
形に注目**

(1) 音声を聞いて、_____にことばを書きましょう。🔊 05-14
ស្តាប់ហើយចំណេញចន្លោះ។

たてもの ふる _____、やす
建物は古い _____、安くていいわよ。

おもしろい _____、にちようび ひと おお
おもしろい _____、日曜日には人が多いかな。

ばしょ ふべん _____、きれいですよ。
場所は不便だ _____、きれいですよ。

ちよっと とお _____、バスがあります。
ちょっと遠い _____、バスがあります。

❗ 「けど」の前の文と後ろの文は、どんな関係ですか。➡ 文法ノート ②
តើប្រយោគដែលនៅខាងមុខ និងក្រោយ けど មានទំនាក់ទំនងនឹងគ្នាដូចម្តេច?

❗ 「けど」の前は、どんな形を使っていましたか。➡ 文法ノート ②
តើគេប្រើទម្រង់អ្វីនៅខាងមុខ けど ?

(2) 形に注目して、会話をもういちど聞きましょう。🔊 05-10 ~ 🔊 05-13
ពិនិត្យមើលទម្រង់ហើយស្តាប់ការសន្ទនាម្តងទៀត។

(3) 自分の町のいろいろな場所について、1 のア-クのことばを使って言きましょう。
ចូរនិយាយអំពីទីកន្លែងផ្សេងៗ នៅទីក្រុងដែលអ្នករស់នៅដោយប្រើពាក្យពី ア ដល់ ク ក្នុងលេខ 9 ។

(例) ○○公園は、**ひろ**いけど、**ひと**が多いです。
れい ○○こうえんは、**ひろ**いけど、**ひと**が多いです。



3. タウンマップ

Can-do 16

町の案内図を見て、名所やお店などについての情報を読み取ることができる。

អាចយល់ពីព័ត៌មានរបស់ហាងនិងទីកន្លែងផ្សេងៗតាមការមើលផែនទីក្រុង។

1 タウンマップを読みましょう。

ចូរអានផែនទីក្រុងខាងក្រោម។

▶ いろは町のタウンマップを見ている。

អ្នកកំពុងមើលផែនទី ទីក្រុង IROHA។

(1) 地図を見て考えましょう。①-④は、どんなところだと思いますか。

ចូរមើលផែនទី។ តើ ①- ④ ជាកន្លែងបែបណា?

いろは町タウンマップ

① もみじ庵 (もみじあん)
いろは町の名物「いろはそば」を食べることができる。安くておいしいと評判。
住いろは町 1-2-3
☎ 000-123-3456
営 10:00~23:00

② 花山公園 (はなやまこうえん)
80haの公園の中には、バーベキュー場やサイクリングコースなどがある。一年中、いろいろな花を見ることができる。
住いろは町 4-5-6
☎ 000-123-5678
営 9:00~16:00 (公園管理センター)

③ やしが浜 (やしがはま)
長くて美しい砂浜が有名。夏はたくさんの人が泳ぎに来る人気のビーチ。
住いろは町 7-8-9
☎ 000-223-3456

④ 夕日の丘展望台 (ゆうひのおかてんぼうだい)
丘の上から海と町を見渡すことができる。夕日が美しい。
住いろは町 1-10-2
☎ 000-223-5678

⑤ いろはカフェ
各国から厳選したコーヒー豆を焙煎したオリジナルブレンドのコーヒーを販売している。

いろは中央駅

いろは通り

東陽自動車道


いろはIC

中央通り

第5課 とてもにぎやかで便利です

(2) ①-④はどんな場所ですか。何ができますか。案内を読んで、a-hから選びましょう。

តើ ①- ④ ជាកន្លែងបែបណា? អាចធ្វើអ្វីបានខ្លះ? ចូរអានការណែនាំហើយជ្រើសរើសពី a ដល់ h។



①もみじ庵 <small>あん</small>	②花山公園 <small>はなやまこうえん</small>	③やしが浜 <small>はま</small>	④夕日の丘展望台 <small>ゆうひ おかてんぼうだい</small>
	,	,	,

大切なことば

うつく 美しい | ស្រស់ស្អាត | すなはま 砂浜 | ឆ្នេរខ្សាច់ | ゆうめい 有名(な) | ដែលល្បីល្បាញ | およ 泳ぐ | ហែលទឹក | おか 丘 | កូនភ្នំ/ទួល
 ゆうひ 夕日 | ថ្ងៃលិច | みわた 見渡す | មើលឃើញទៅដល់

かたち ちゆうもく
形に注目

_____にことばを書きましょう。
 ចូរចំពេញចន្លោះ។

「いろはそば」を食べる _____。
 いちねんじゅう 一年中、いろいろな花を見る _____。
 おか うえ うみ まち みわた 丘の上から海と町を見渡す _____。

! その場所のできることを言うとき、どんな形を使っていましたか。 → 文法ノート ③
 ពេលនិយាយពីរឿងដែលអាចធ្វើបាននៅកន្លែងណាមួយ តើគេប្រើទម្រង់អ្វី?

ちょうかい
聴解スクリプト

1. この町はどうですか？

①  05-03

A：この町には慣れましたか？

B：はい。おかげさまで。

A：どうですか？ この町は。

B：そうですねえ……。とてもにぎやかで、便利です。

A：そうですか。

B：でも、緑がちょっと少ないですね。

A：ああ、確かに。

②  05-04

A：この町には慣れた？

B：はい。

A：どう？ この町は。

B：えっと、人がやさしくて、住みやすいです。それに、景色がきれいです。

A：それはよかった。

③  05-05

A：どう？ この町は。

B：都会ですね。人も店も多くて、にぎやかですね。

A：そう。

B：うーん、でも、人がちょっと冷たいです。

A：そ、そう。

④  05-06

A：この町はどうですか？

B：この町ですか？ 緑が多くて、静かです。いいですね。

A：そうですね。

B：でも、バスが少なく、ちょっと不便です。

A：あー、そうですね。

2. 場所は不便だけどきれいですよ

①  05-10

A : 休みの日にどこか行きたいんですが、いいところがありますか？

B : そうね……。スポーツは好き？

A : はい。

B : じゃあ、「南スポーツセンター」とかはどう？

A : スポーツセンター？

B : 建物は古いけど、安くていいわよ。

A : そうですか。

②  05-11

A : 休みの日にどこか行きたいんですが、いいところがありますか？

B : そうだなあ。この町の人は「マリンモール」によく行くよ。

A : え、それは何ですか？

B : ショッピングモール。いろいろな店とか、レストランとか、スーパーとかがあるところ。おもしろいけど、日曜日は人が多いかな。

A : そうですか。一度行ってみます。

③  05-12

A : 休みの日にどこか行きたいんですが、いいところがありますか？

B : そうですね……。「たちばな公園」はどうですか？

A : たちばな公園ですか？

B : ここから自転車で20分くらい。場所は不便だけど、きれいですよ。

A : へー。

B : ぜひ行ってみてください。

④  05-13A：休みの日^{やすひ}にどこか行きたいんですが、いいところがありますか？B：ぼくが好きな^すのは、「ゆうゆう館^{かん}」ですね。広くておすすめ^{ひろ}です。
知^しってますか？A：いえ、それ、何^{なん}ですか？B：お風呂^{ふろ}ですよ。A：えっ、お風呂^{ふろ}？B：食堂^{しょくどう}や休憩所^{きゅうけいじょ}もあって、1日^{いち}ゆっくりできますよ。

A：へー。

B：ちょっと遠^{とお}いけど、バスがあります。

第5課 とてもにぎやかで便利です

かん
漢 じ
字 の こと ば

1 読んで、意味を確認しましょう。

ចូរអាន និងពិនិត្យមើលអក្ខរក្រិយនៃអក្សរ កាន់ជី ខាងក្រោមនេះ។

まち 町	町	町	しず 静か(な)	静か	静か
みせ 店	店	店	ゆうめい 有名(な)	有名	有名
しょくどう 食堂	食堂	食堂	おお 多い	多い	多い
べんり 便利(な)	便利	便利	すく 少ない	少ない	少ない
ふべん 不便(な)	不便	不便	とお 遠い	遠い	遠い

2 _____ の漢字に注意して読みましょう。

ចូរអានដោយយកចិត្តទុកដាក់ទៅលើអក្សរកាន់ជីខាងក្នុង _____ ។

- ① この食堂は有名です。
- ② この町には、慣れましたか？
- ③ 店が多くて、便利なところですよ。
- ④ バスが少なくて、ちょっと不便ですよ。
- ⑤ たちはな公園は、遠いけど、静かでいいですよ。

3 上の _____ のことばを、キーボードやスマートフォンで入力しましょう。

សូមសាកល្បងវាយអក្សរកាន់ជីនៅខាងលើបន្ទាត់ចូលទូរស័ព្ទដៃឬកុំព្យូទ័រ។

ぶん ぼう 文法 ノート

1

N で、～
ナ A- で、～
イ A- くて、～

この町は、とてもにぎやかで、便利です。
នៅទីក្រុងនេះអ្វីអរ ហើយងាយស្រួលរស់នៅ។

- នេះជាវិធីសាស្ត្រភ្ជាប់ប្រយោគពីរបញ្ចូលគ្នា។
- ករណីនាម និងគុណនាមナ គេបន្ថែម 「～で」 ។ ករណីគុណនាមイ គេលុប イ ចោលហើយថែម ដើម្បីបានទម្រង់ 「～くて」 ។
- 2 ច្បាប់ ប្រយោគ ភ្ជាប់ ជាមួយ គ្នា ។
- 名詞とナ形容詞の場合は「～で」になります。イ形容詞の場合は「～くて」になります。

- [例] ▶ 这里是田舎で、のんびりしています。
ទីនេះជាតំបន់ជនបទ ហើយងាយស្រួលសម្រាកលំហែ។
- ▶ この辺は緑が多くて、静かでいいですね。
ម៉្លោះនេះមានព្រៃឈើច្រើន ហើយស្ងាត់ល្អណាស់។
- ▶ この町はバスが少なくて、ちょっと不便です。
នៅក្នុងទីក្រុងនេះឡានក្រុងមានតិចតួច ហើយវាពិបាកបន្តិច។

2

N だ
ナ A- だ けど、～
イ A- い

たちばな公園は、場所は不便だけど、きれいですよ。
ទីតាំងនៃសួនឧទ្យានTachibana មិនសូវងាយស្រួលទេ ប៉ុន្តែវាស្អាត។

- ពេលភ្ជាប់ប្រយោគ២ដែលផ្ទុយគ្នាគេប្រើ 「けど」 ។
- ករណីនាម និងគុណនាមナ គេប្រើ「～だけど」 ។ ករណីគុណនាមイ គេប្រើ「～いけど」 ។
- ពេលប្រយោគពីរភ្ជាប់គ្នាដោយ けど មានន័យថាប្រយោគមួយមានលក្ខណៈស្រប ហើយមួយទៀតមានលក្ខណៈបដិសេធ។
- 対比的な関係の 2 つの文をつなぐとき、「けど」を使います。
- 名詞とナ形容詞の場合は「～だけど」になります。イ形容詞の場合は「～いけど」になります。
- 一方が肯定的な評価、もう一方が否定的な評価を表しています。

- [例] ▶ 都会^{とかい}だけど、緑^{みどり}が多い^{おお}ですね。
 តំបន់នេះជាទីប្រជុំជនទេ ប៉ុន្តែមានព្រៃឈើច្រើនណាស់។
- ▶ この辺^{あた}りは静^{しず}かだけど、ちょっと不便^{びんべん}です。
 នៅម្ដុំនេះស្ងាត់ល្អ ប៉ុន្តែរៀងពិបាកបន្តិច។
- ▶ ここからちょっと遠^{とお}いけど、バスがあります。
 ពីទីនេះទៅរៀងឆ្ងាយបន្តិច ប៉ុន្តែអ្នកអាចជិះឡានក្រុងបាន។

3

V- ることができます

一年^{いちねん}中^{じゅう}、いろい^ろろな花^{はな}を見^みることができ^ます。
 អ្នកអាចមើលផ្កាផ្សេងៗបានពេញមួយឆ្នាំ។

- できます (できる) ត្រូវបានគេប្រើក្នុងករណី២ដូចជា ① បង្ហាញពីសមត្ថភាពផ្ទាល់ខ្លួន ឧទាហរណ៍ 「私は日本語ができます」 (ខ្ញុំចេះភាសាជប៉ុន) និង ② បង្ហាញពីលទ្ធភាពរបស់អ្វីមួយ ឧទាហរណ៍ 「冬はスキーができます」 (នៅរដូវរងាអាច ជិះស្គីបាន)។ ក្នុងមេរៀននេះគេលើកយកករណី ② មកនិយាយ។
- ករណីប្រើកិរិយាសព្ទក្នុងទម្រង់ 「Nができます」 សូមយកទម្រង់វចនានុក្រមនៃកិរិយាសព្ទនោះភ្ជាប់នឹង 「こと」 ។

- 「できます (できる)」 は、① 「私は日本語ができます。」 のように個人の能力を表す場合と、② 「冬はスキーができます。」 のようにある状況において可能なことを表す場合があります。ここでは、町や観光地の説明などに使う②の用法を取り上げます。
- 「N ができる」 の N の部分が動詞表現になる場合は、動詞の辞書形に「こと」をつけます。


- [例] ▶ この店^{みせ}では、地^じ元^{もと}の料^{りょう}理^りを食^たべることができ^ます。
 នៅហាងនេះ អ្នកអាចញ៉ាំម្ហូបក្នុងតំបន់បាន។
- ▶ 丘^{おか}の上^{うえ}から海^{うみ}と町^{まち}を見^みわた^わることができ^ます。
 ពីលើកំពូលភ្នំ អ្នកអាចមើលឃើញទៅដល់ទីក្រុងនិងសមុទ្របាន។

日本の生活 TIPS

● スポーツクラブ クラブ

スポーツクラブ គឺជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណ។ គេអាចហៅវាថា មជ្ឈមណ្ឌលកីឡា ឬក៏ហាត់ប្រាណដោយអាស្រ័យទៅតាមបរិក្ខារដែលមាន។

ក្លឹបកីឡាធំៗ មានបើកសាខានៅទូទាំងប្រទេស ដែលក្នុងនោះមានដូចជា អាងហែលទឹក សូឌីយោ និងឧបករណ៍ហាត់ប្រាណជាដើម។ ការបង់ប្រាក់ប្រចាំខែខ្ពស់ៗ គ្នាទៅតាមម៉ោង និងថ្ងៃដែលអាចចូលហាត់បាន ដែលជាធម្មតាចំណាយប្រហែល ១ម៉ឺនយ៉េន។ ថ្មីៗនេះ ដោយសារចំនួននៃអ្នកហាត់ប្រាណមានការកើនឡើងច្រើនកន្លែងហាត់ប្រាណខ្លះបើក ២៤ម៉ោងពេញ ដោយមានម៉ាស៊ីនច្រើនហើយបុគ្គលិកតិច ឯការចំណាយថ្លៃសេវា គឺអស់តែពាក់កណ្តាលនៃសេវាប្រើប្រាស់ប្រចាំខែនៅក្នុងក្លឹបធំៗតែប៉ុណ្ណោះ។ តំបន់ទីប្រជុំជនខ្លះមានមជ្ឈមណ្ឌលកីឡាសាធារណៈដែលអាចចូលបានក្នុង ១ដងតែប៉ុន្មានរយយ៉េនប៉ុណ្ណោះ។



スポーツクラブは運動したり体を鍛えたりするための施設です。ほかにも「スポーツジム」「フィットネスクラブ」「スポーツセンター」などの呼び方があり、施設によって違います。

全国に支店を展開する大手のスポーツクラブは、マシンジム、スタジオ、プールなどを備え、月会費は、利用できる曜日や時間によって異なりますが、だいたい10,000円ぐらいかかります。最近増えてきているのが、マシンジムのみに特化してスタッフ数を減らすかわりに24時間営業を行うジムで、大手スポーツクラブの半額程度の月会費で利用できます。自治体によっては、公営のスポーツセンターがあり、1回数百円の非常に安い値段で利用できる場所もあります。

● ショッピングモール ផ្សារទំនើប

ផ្សារទំនើបជាទីកន្លែងដែលប្រមូលផ្តុំដោយរោងកុន មជ្ឈមណ្ឌលហ្គេម ភោជនីយដ្ឋាន ហាងអាហារ ផ្សារលក់គ្រឿងបរិកោគ ហាងលក់ថ្នាំហាងលក់គ្រឿងអេឡិចត្រូនិច និងហាងស្បែកជើងឬសម្លៀកបំពាក់ជាដើម។ វាជាកន្លែងមួយដែលយើងអាចចំណាយពេលនៅថ្ងៃឈប់សម្រាកពេញមួយថ្ងៃរីករាយជាមួយការមើលកុន ការលេងហ្គេម ការញ៉ាំអាហារ និងការទិញអីវ៉ាន់ជាដើម។

ショッピングモールは、大きな建物の中に、服や靴などのさまざまな専門店、家電量販店、ドラッグストア、食料品を売るスーパー、フードコートやレストラン、ゲームセンター、映画館などが入っている施設です。買い物や食事をしたり、ゲームや映画を楽しんだりしながら、一日中過ごすことができるので、休日に楽しめる身近な施設の1つとなっています。



● 入浴施設 កន្លែងងូតទឹក

នៅក្នុងប្រទេសជប៉ុន មានកន្លែងងូតទឹកសាធារណៈជាច្រើន។ អុនសេន (Onsen) ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយតាំងពីបុរាណមក។ នៅក្នុងទីក្រុង និងនៅតាមតំបន់នានា អ្នកអាចរកកន្លែងត្រាំទឹកសាធារណៈបាន ដោយចូលម្តងចំណាយអស់ត្រឹមតែប៉ុន្មានរយយ៉េនប៉ុណ្ណោះ។ កន្លែងមួយចំនួនមានអាងទឹកធំ កន្លែងសម្រាប់ញាំអាហារ និងកន្លែងសម្រាកដែលជាកន្លែងសម្រាប់ប្រាស្រ័យទាក់ទងគ្នា នឹងកម្សាន្តរបស់មនុស្សក្នុងតំបន់។



日本では温泉が古くから広く利用されていることから、公共の入浴施設がたくさんあります。地方の都市には、市や町が運営する日帰り温泉入浴施設があり、1 回数百円の料金で利用することができます。大きな風呂だけでなく、休憩所や飲食施設のあるところも多く、地元の人々の娯楽、交流の場になっています。

កន្លែងត្រាំទឹកនៅជប៉ុន មានដូចខាងក្រោមនេះ។

そのほか、日本で利用できる入浴施設には、以下のようなものがあります。

▶ 銭湯 (Sento) សេនតូ



សេនតូ (Sento) ឬផ្ទះងូតទឹក (Ofuro ya san) ជាទីកន្លែងចូលត្រាំទឹកសាធារណៈដែលមានតាំងពីយូរយារណាស់មកហើយ។ កាលពីដើមឡើយអ្នកដែលគ្មានអាងត្រាំទឹកនៅផ្ទះ គេមកមុជទឹកនៅទីនេះព្រោះនៅទីនេះមានគ្រឿងបរិក្ខារកន្លែងលាងខ្លួន និងអាងត្រាំទឹកគ្រប់គ្រាន់ហើយពេលចូលម្តងៗ អស់តិចជាងប្រាំរយយ៉េនប៉ុណ្ណោះ។ បើប្រៀបធៀបនឹងសម័យមុន ចំនួនផ្ទះងូតទឹកបានថយចុះយ៉ាងខ្លាំង ប៉ុន្តែបច្ចុប្បន្នផ្ទះងូតទឹកដែលមានបរិក្ខារដូចជា អាងត្រាំទឹកក្តៅទឹកត្រជាក់ មានសូណា និងអាងត្រាំទឹកនៅខាងក្រៅមានការកើនឡើង។ ពេលខ្លះ មនុស្សម្នាចូលចិត្តងូតទឹក និងសម្រាកលំហែក្នុងអាងត្រាំទឹកដែលធំជាងអាងនៅផ្ទះរបស់ពួកគេ ដូចនេះប្រជាប្រិយភាពរបស់ផ្ទះងូតទឹកក៏កើនឡើងជាលំដាប់ដែរ។

町にある「銭湯」は、「お風呂屋さん」とも呼ばれ、昔からある公共入浴施設です。もともとは、家に風呂がない人が利用していました。設備は風呂と洗いのシンプルなものが多く、500 円以下という安い料金で利用できるのが魅力です。昔と比べると、その数は非常に減ってきていますが、最近では、露天風呂やサウナやジャクジーを作って設備を充実させた銭湯も増えたり、「たまには自分の家より広い風呂でゆっくりしたい」という人も増えたりして、銭湯の人气がまた少しずつ復活してきています。

▶ 健康ランド (Kenkoo-land) ស្ប៉ាសុខភាព

ស្ប៉ាសុខភាព (Kenkoo-land) គឺកន្លែងដែលប្រមូលផ្តុំដោយភោជនីយដ្ឋាន មានបន្ទប់គេង បន្ទប់សម្រាក សូណា អាងទឹកក្តៅទឹកត្រជាក់ និង កន្លែងងូតទឹក (Ofuro) ជាដើម។ តម្លៃចូល១ដងគឺពី១០០០យ៉េនទៅ២០០០យ៉េន។ អ្នកមិនចាំបាច់រៀបចំសម្ភារៈទៅក៏បានដោយសារ នៅទីនោះអ្នកអាចជួលសម្លៀកបំពាក់ និងកន្លែងសម្រាប់ប្រើប្រាស់បាន។ ស្ប៉ាសុខភាព (Kenkoo-land) មានទីតាំងនៅតាមបណ្តោយផ្លូវខាងក្រៅក្រុងនៅក្នុងក្រុងហើយនៅថ្ងៃសម្រាកច្រើនមានមនុស្សម្នាត្រូវសារទៅកម្សាន្តនៅទីនោះ។

大きな複数の風呂と、ジャクジーやサウナ、休憩室、仮眠室、レストランなどがそろった商業的な娯楽施設は「健康ランド」と呼ばれています。1 回 1,000 円～2,000 円ぐらいの比較的高い入場料ですが、タオルや館内着がレンタルでき、手ぶらで行くことができます。健康ランドは都市部、または地方の幹線道路沿いなどにあり、休日は家族連れで賑わいます。

▶ スーパー銭湯 (Super Sento) ផ្ទះងូតទឹកទំនើប

ផ្ទះងូតទឹកទំនើប ជាកន្លែងងូតទឹកមួយដែលនៅចន្លោះ ស្ប៉ាសុខភាព (Kenkoo-land) និង សេនតូ (Sento)។ បរិក្ខារនៅខាងក្នុងនោះមានលក្ខណៈធម្មតា ហើយមានតម្លៃថោកជាងស្ប៉ាសុខភាព។ ផ្ទះងូតទឹកទំនើបខ្លះ ក៏មានតម្លៃដូចទៅនឹង សេនតូ (Sento) ធម្មតាដែរ។

銭湯と健康ランドの中間的な施設で、健康ランドより設備がシンプルですが、比較的安く入れます。銭湯と同じ料金で入れるスーパー銭湯もあります。